




Co-funded by European Union



កិច្ចសហប្រតិបត្តិការ
អាល្លឺម៉ង់
DEUTSCHE ZUSAMMENARBEIT

អនុវត្តដោយ

giz Deutsche Gesellschaft
für Internationale
Zusammenarbeit (GIZ) GmbH



ការផ្តល់សេវាការងារត្រូវបាន ដល់ប្រជាពលរដ្ឋ

ការអនុវត្តកិច្ចសហប្រតិបត្តិការ

រវាងប្រទេសអាល្លឺម៉ង់និងកម្ពុជា

សម្រាប់ការងារកសិកម្ម និងសេវា (អ៊ីយូដា)

ការស្វែងយល់ពីគម្រោងសហភាពអឺរ៉ុប សម្រាប់គាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (អឺរ៉ុប)

សិទ្ធិអំណាចផ្នែករដ្ឋបាល និងសិទ្ធិអំណាចផ្នែកនយោបាយ បានប្រមូលផ្តុំនៅរដ្ឋាភិបាលថ្នាក់កណ្តាលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែបច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណើរការផ្លាស់ប្តូររចនាសម្ព័ន្ធ និងនីតិវិធីរដ្ឋបាលរបស់រដ្ឋាភិបាល ដើម្បីឲ្យស្របទៅនឹងលក្ខខណ្ឌចាំបាច់នានា សម្រាប់ប្រទេសដែលផ្តោតជាសំខាន់លើការអភិវឌ្ឍរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់វប្បធម៌នៃការផ្តល់សេវា និងពង្រឹងការលើកទឹកចិត្ត និងជំនាញរបស់ស្ថាប័នសាធារណៈ និងមន្ត្រីក្នុងស្ថាប័នដើម្បីធ្វើឲ្យរដ្ឋបាលសាធារណៈមានប្រសិទ្ធភាព និងប្រសិទ្ធផលទទួលបានភាពជឿជាក់ និងមានភាពឆ្លើយតបទាន់ពេលវេលាទៅតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ដើម្បីរៀបចំឲ្យមានស្វ័យភាពអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុព្រមទាំងសិទ្ធិអំណាចក្នុងការធ្វើសេចក្តីសម្រេច បាននឹងកំពុងធ្វើជាបណ្តើរៗទៅថ្នាក់មូលដ្ឋាន។ បើទោះជាបែបនេះក្តី ក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ នៅតែខ្វះបទពិសោធន៍ ជំនាញ និងបុគ្គលិក ដែលចាំបាច់សម្រាប់រៀបចំគោលនយោបាយពាក់ព័ន្ធនឹងទំនួលខុសត្រូវរបស់ខ្លួន។ ដោយសារសិទ្ធិអំណាច និងស្វ័យភាពរបស់ក្រុមប្រឹក្សា និងរដ្ឋបាលមានកម្រិតព្រមទាំងការសម្របសម្រួលមិនគ្រប់គ្រាន់ បានធ្វើឲ្យពួកគាត់មានការលំបាកក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព និងគណនេយ្យភាព និងផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។

គម្រោងសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល ត្រូវបានផ្តល់ថវិកាដោយក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហព័ន្ធអាល្លឺម៉ង់ (BMZ) និងហិរញ្ញប្បទានបដិភាគពីសហភាពអឺរ៉ុប និងអនុវត្តដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ)។ គោលបំណងសំខាន់របស់គម្រោង គឺដើម្បីឲ្យរដ្ឋបាល



មន្ត្រីនៃការិយាល័យច្រកចេញចូលតែមួយក្នុងក្រុងបាក់ដំបង ផ្តល់សេវាដល់ពលរដ្ឋដែលមានសំណួរ ប្រកបដោយភាពរូសាយរាក់ទាក់

ប្រជាពលរដ្ឋលើកពីការបារម្ភ
របស់ខ្លួនក្នុងវេទិកាផ្សព្វផ្សាយ
និងពិគ្រោះយោបល់ក្នុង
ស្រុកបាណន់



មូលដ្ឋានផ្តល់សេវាកាន់តែប្រសើរដល់ប្រជាពលរដ្ឋ។ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សា និងការិយាល័យជំនាញ
នានានៅក្នុងស្រុក និងក្រុងដៃគូ នៅខេត្តកណ្តាល និងខេត្តបាត់ដំបង ត្រូវបានពង្រឹងសមត្ថភាពដើម្បីផ្តល់សេវា
សាធារណៈប្រកបដោយការឆ្លើយតប ដោយមានការសម្របសម្រួល និងមានគណនេយ្យភាព។

ដើម្បីអនុវត្តកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល គម្រោងអ៊ីយូដា បានសហការជាមួយលេខាធិការដ្ឋាននៃគណៈកម្មា-
ធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) ក្រសួងមហាផ្ទៃ ក្រសួងមុខងារ
សាធារណៈ និងក្រសួង ស្ថាប័នវិស័យផ្សេងៗទៀតនៅថ្នាក់ជាតិ។ នៅថ្នាក់ក្រោមជាតិ គម្រោងអ៊ីយូដា បានផ្តល់ការ
គាំទ្របច្ចេកទេសដល់សមាជិកក្រុមប្រឹក្សាទាំងអស់នៃស្រុក ក្រុងដៃគូទាំង១៣ ក្នុងខេត្តកណ្តាល និងខេត្តបាត់ដំបង
ដើម្បីពង្រឹងសមត្ថភាពដល់ពួកគាត់ ក្នុងការផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរដល់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ
គម្រោង ក៏ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិទាំង១៣ ក្នុងការអនុវត្តសកល្យងនូវយន្តការនានាដែលនាំឲ្យ
ការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋកាន់តែមានភាពឆ្លើយតប និងមានគណនេយ្យភាព។ តាមរយៈវិធី សាស្ត្រ
នេះ គម្រោងបានផ្តល់ប្រឹក្សាយោបល់ដល់ស្រុក ក្រុងដៃគូ ក្នុងការអនុវត្តសិទ្ធិក្នុងការផ្តួចផ្តើមគំនិតរបស់ពួកគាត់ ដែល
ជាផ្នែកមួយនៃអាណត្តិទូទៅរបស់ក្រុមប្រឹក្សាស្រុក ក្រុង ក្នុងប្រទេសកម្ពុជា។ ការអនុវត្តសិទ្ធិក្នុងការផ្តួចផ្តើម
គំនិតនេះ ក៏នឹងជួយពង្រឹងផងដែរ នូវសមត្ថភាពនៃការធ្វើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ។

គម្រោង ក៏គាំទ្រផងដែរដល់ការពង្រីកការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ស្រុក ដែលផ្តល់សេវាជាច្រើន
ប្រភេទដល់ប្រជាពលរដ្ឋ។ លើសពីនេះទៀត គម្រោងជួយឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងការិយាល័យជំនាញនៃ
ក្រសួង ស្ថាប័នវិស័យមួយចំនួន នៅថ្នាក់ស្រុក ក្រុង ធ្វើកិច្ចសហការជាមួយគ្នាឲ្យកាន់តែប្រសើរ។ រដ្ឋបាល និង
ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ក៏កំពុងត្រូវបានពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងបុគ្គលិកផ្តល់សេវារបស់ខ្លួនឲ្យបានកាន់
តែប្រសើរ ដោយផ្អែកលើគុណផល និងដោយមានការសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធនានា។ ដើម្បីសម្រេច
បានគោលបំណងខាងលើនេះ ឧបករណ៍ថ្មីៗមួយចំនួនក្នុងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស ដូចជា

ការពិពណ៌នាមុខតំណែង និងការវាយតម្លៃគុណផលជាប្រចាំ ត្រូវបានរៀបចំឡើង និងដាក់ឱ្យអនុវត្ត។ គម្រោង អ៊ីយូដា ក៏បានគាំទ្រផងដែរ លើកិច្ចសហប្រតិបត្តិការរវាងអ្នកពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងដំណើរការ រៀបចំផ្ទេរមុខងារជាកាតព្វកិច្ចមួយចំនួននៅក្នុងវិស័យសុខាភិបាល និងវិស័យអប់រំពីក្រសួង ស្ថាប័ន និងការិយាល័យ វិស័យឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។


ជាចុងក្រោយគម្រោងក៏យកចិត្តទុកដាក់ជាពិសេសលើការចងក្រងបទពិសោធន៍នានា ដែលទទួលបានពីដំណើរការ គាំទ្រខាងលើ ដែលសុទ្ធតែផ្អែកលើយុទ្ធសាស្ត្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ បទពិសោធន៍ទាំងនេះ នឹង ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដើម្បីលើកកម្ពស់ដល់ការអនុវត្តនានាដែលបានសាកល្បង និងដើម្បីជំរុញ ដំណើរការវិមជ្ឈការក្នុងប្រទេសកម្ពុជាឱ្យឆ្លោះទៅមុខ។ ដំណើរការនេះ បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលកម្ពុជា ក្នុងការជួយឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិផ្តល់សេវាសាធារណៈកាន់តែមានភាពឆ្លើយតប ក្នុងការកែ លម្អការចំពេញការងាររបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ និងក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

ជាលទ្ធផលពីការគាំទ្ររបស់គម្រោង សេចក្តីសម្រេចមួយចំនួនរបស់ក្រុមប្រឹក្សា ពាក់ព័ន្ធនឹងតម្រូវការរបស់ ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា ព្រមទាំងការផ្តល់សេវាមួយចំនួន ដូចជា ការគ្រប់គ្រង សំរាម និងសំណល់រឹង និងសេវារដ្ឋបាល ដែលផ្តល់ដោយការិយាល័យច្រកចេញចូលតែមួយ មានការកើនឡើងក្នុង ខេត្តដៃគូទាំងពីរ គឺ ខេត្តកណ្តាល និងខេត្តបាត់ដំបង។ ការវិវឌ្ឍទាក់ទងនឹងការផ្តល់សេវាទាំងនេះ នឹងមានបកស្រាយ លម្អិតបន្ថែមនៅក្នុងទំព័រខាងមុខបន្ទាប់ទៀត។

ការចូលរួមរបស់គម្រោងសហការអឺរ៉ុប សម្រាប់គាំទ្រដល់កំណែទម្រង់វិស័យការ និងរដ្ឋបាល នៅថ្នាក់ក្រោមជាតិ

គម្រោងអឺរ៉ុប ត្រូវបានអនុវត្តនៅក្នុងខេត្តដែលមានចំនួនពីរ ក្នុងព្រះរាជាណាចក្រកម្ពុជា គឺ៖ ខេត្តកណ្តាល និងខេត្តបាត់ដំបង។ ខេត្តកណ្តាល ជាខេត្តក្នុងទីប្រជុំជនមួយ ស្ថិតនៅពីទ្វីបវិញរាជធានីភ្នំពេញ។ ខេត្តបាត់ដំបង គឺជាខេត្តមួយដ៏ធំ តែជាខេត្តនៅជនបទ មានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ និងជាប់ខេត្តជនបទផ្សេងៗទៀត នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ក្នុងខេត្តកណ្តាល គម្រោងបានសហការជាមួយស្រុកដែលមានចំនួន ០៣ ចំណែកក្នុងខេត្តបាត់ដំបង គម្រោងបានសហការជាមួយស្រុកទាំង ១៣ និងក្រុង ០១។ ជារួម ទីប្រឹក្សាអភិបាលកិច្ចមូលដ្ឋានទាំង ១៣រូបរបស់គម្រោង ធ្វើការងារផ្ទាល់ជាមួយដៃគូរបស់ខ្លួននៅក្នុងស្រុកក្រុងដែលគ្រប់គ្រងនិងគាំទ្រដោយផ្ទាល់និងដោយប្រយោលដល់ ៖


១. ទិន្នន័យស្តីពីក្នុងទំព័រនេះ និងទំព័របន្តបន្ទាប់គឺផ្អែកលើប្រភពទាំងនេះ៖ ទិន្នន័យអំពីភាពក្រីក្រ យកចេញពីរបាយការណ៍របៀបផ្ទៀងផ្ទាត់ក្រីក្រឆ្នាំ២០១៣ របស់ក្រសួងផែនការ។ ទិន្នន័យអំពីពលរដ្ឋ និងមុខរបរយកចេញពីទិន្នន័យស្រុកឆ្នាំ២០១៦ របស់មន្ទីរផែនការខេត្តបាត់ដំបង និង ខេត្តកណ្តាល។ ទិន្នន័យអំពីក្រុមប្រឹក្សា យកចេញពីអនុក្រឹត្យស្តីពីការទទួលស្គាល់សមាជិកក្រុមប្រឹក្សាស្រុក ក្រុង អាណត្តិទី ២ នៃក្រុមប្រឹក្សាស្រុក ក្រុង



ក្រុមប្រឹក្សាស្រុក ក្រុង ចំនួន ២៧២ នាក់ ដែលក្នុងនោះ មាន ៤៥ នាក់ ជាស្ត្រី

ប្រជាពលរដ្ឋចំនួន ១.៦៤៤.០០០ នាក់ ដែល ៤០% គឺជាកុមារ និងក្មេងវ័យជំទង់ដែលមានអាយុក្រោម ១៨ ឆ្នាំ ។

ខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា



ខេត្តបាត់ដំបង

ទីប្រឹក្សាអភិបាលកិច្ចមូលដ្ឋានរបស់គម្រោងអ៊ីយូដា ចំនួន ០៩រូប ប្រចាំការនៅតាមស្រុក ក្រុងដៃគូរបស់ខ្លួន និងផ្តល់ការណែនាំ ការប្រឹក្សាយោបល់ និងការបណ្តុះបណ្តាលដល់ក្រុមប្រឹក្សា រដ្ឋបាល និងមន្ត្រីនៃការិយាល័យជំនាញជាប្រចាំ។ ទីប្រឹក្សាទាំងអស់ ប្រើវិធីសាស្ត្រផ្តល់ប្រឹក្សាយោបល់ ដោយផ្អែកលើតម្រូវការនៅមូលដ្ឋាន ដើម្បីកសាងសមត្ថភាពរបស់ក្រុង ស្រុកដៃគូ ក្នុងការកែលម្អការផ្តល់សេវាសាធារណៈ។

ទីប្រឹក្សា ០១រូប ក្នុងចំណោមទីប្រឹក្សាទាំងអស់ក្នុងខេត្តបាត់ដំបង ទទួលខុសត្រូវក្នុងការធានាឲ្យមានកិច្ចសហការរលូន ទាំងជាមួយស្រុក ក្រុងដៃគូ ទាំងជាមួយស្រុកផ្សេងៗទៀតនៅក្នុងខេត្ត ដែលមិនបានទទួលការគាំទ្រផ្នែកបច្ចេកទេសប្រចាំថ្ងៃ ពីគម្រោងអ៊ីយូដា។ ទោះជាមិនបានទទួលការគាំទ្រប្រចាំថ្ងៃពីគម្រោងអ៊ីយូដា ស្រុកទាំងអស់នោះក៏ទទួលបានផលប្រយោជន៍ផងដែរ តាមរយៈការចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដែលផ្អែកលើតម្រូវការជាក់ស្តែង និងសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍រវាងខេត្តបាត់ដំបង និងខេត្តកណ្តាល ដែលត្រូវបានរៀបចំជាប្រចាំដោយគម្រោងអ៊ីយូដា ក្រោមការសហការជាមួយស្ថាប័នដៃគូនានានៅថ្នាក់ជាតិ ដូចជា លេខាធិការដ្ឋាន គ.ជ.អ.ប និងក្រសួងមុខងារសាធារណៈ^២ ។


ក្រៅពីការផ្តល់ប្រឹក្សាយោបល់ ទីប្រឹក្សាគម្រោងអ៊ីយូដា ក៏បានសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធផ្សេងៗ និងរៀបចំសកម្មភាពផ្លាស់ប្តូរបទពិសោធន៍ជាក់លាក់មួយចំនួន ដើម្បីលើកកម្ពស់ការរៀនសូត្រពីគ្នាទៅវិញទៅមក និងជជែកវែកញែកអំពីគោលនយោបាយនានា ដែលអាចនឹងផ្តល់ឲ្យដៃគូនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នូវគំនិតថ្មីៗក្នុងការកែលម្អការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន។ ជាមួយនឹងវិធីសាស្ត្របែបនេះ គម្រោងអ៊ីយូដា ក្នុងខេត្តបាត់ដំបងបានគាំទ្រ ដោយផ្ទាល់ និងប្រយោលដល់ ៖

២. ទីប្រឹក្សាផ្នែកគោលនយោបាយចំនួន ០៤រូប របស់គម្រោងអ៊ីយូដាសហការ និងប្រចាំការនៅស្ថាប័នដៃគូនៅថ្នាក់ជាតិ ដែលរួមមានលេខាធិការដ្ឋាន គ.ជ.អ.ប និងក្រសួងមុខងារសាធារណៈជារៀងរាល់ថ្ងៃ។ សេវាប្រឹក្សាយោបល់ និងការសម្របសម្រួលក្នុងការតាក់តែង និងពិភាក្សាគោលនយោបាយត្រូវបានធ្វើឡើងក្នុងចំណោមអ្នកពាក់ព័ន្ធមកពីក្រសួងផ្សេងៗ និងរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ




ក្រុមប្រឹក្សាស្រុក ក្រុង ចំនួន ២២៥ នាក់ ដែលក្នុងនោះ មាន ៣៦ នាក់ ជាស្ត្រី

ប្រជាពលរដ្ឋ ជិត ១.២៤៣.០០០ នាក់ ដែលក្នុងនោះ ៤០% ជាកុមារ និងក្មេងវ័យជំទង់



បន្ថែមលើការគាំទ្រផ្នែកបច្ចេកទេសរបស់ខ្លួន គម្រោងអ៊ីយូដា បាន និងកំពុងផ្តល់ការឧបត្ថម្ភធនមូលដ្ឋានដែលមានទំហំតូច ដល់ស្រុក ក្រុងដៃគូ សម្រាប់ផ្តល់សេវាសង្គម ដែលជាផ្នែកមួយនៃការអនុវត្តអាណត្តិទូទៅរបស់ក្រុមប្រឹក្សា។ សេវាសង្គមទាំងនោះ គឺត្រូវបានស្នើឡើង ដោយប្រជាពលរដ្ឋ បន្ទាប់មកត្រូវបានលើកឡើងដោយសមាជិកក្រុមប្រឹក្សា នៅក្នុងកិច្ចប្រជុំប្រចាំខែរបស់ខ្លួន ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយជាសក្តានុពល។ ក្នុងខេត្តបាត់ដំបង សំណើភាគច្រើនរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងដំណោះស្រាយលើបញ្ហាអនាម័យសាធារណៈ (ឧ.នៅតាមសាលារៀន) និងលើបញ្ហាបរិស្ថាន ដូចជា ការប្រើប្រាស់ដី និងការគ្រប់គ្រងសំរាម និងសំណល់រឹង។

ក្រុង និងស្រុកនានាក្នុងខេត្តបាត់ដំបង



ការអនុវត្តផ្សេងៗ ក្នុងការផ្តល់សេវាមេសស្រុកជ័យ ក្នុងខេត្តបាត់ដំបង

ក្នុងខេត្តបាត់ដំបង ស្រុកចំនួន ០៣ បានចាប់ផ្តើមប្រមូលបញ្ហា ឬ ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋមកដោះស្រាយ។ ស្រុកមោងឫស្សី បានដាក់ឱ្យអនុវត្ត «ម៉ោងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ» ជាផ្លូវការ និងជាទៀងទាត់ដើម្បីប្រមូលបញ្ហា ឬ ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។ ក្រុមប្រឹក្សានៃស្រុកបាណន់ និងស្រុកកាស័ក្រឡបានសម្រេចចិត្តយកចិត្តទុកដាក់ជាងមុនទៅលើស្ថានភាពអនាម័យនៅតាមសាលាបឋមសិក្សា និងខិតខំធ្វើការងារដែលនឹងកែលម្អស្ថានភាពអនាម័យ និងសុខុមាលភាពរបស់សិស្សានុសិស្សនៅសាលាបឋមសិក្សាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

សិស្សានុសិស្សសាលាបឋមសិក្សា និងរួមផុតពីការប្រឈមនឹងចំណីអាហារ និង ភេសជ្ជៈគ្មានអនាម័យដែលមានលក់នៅតាមសាលាក្នុងស្រុកបាណន់

ជាយូរមកហើយ ដែលមាតាបិតារបស់សិស្សានុសិស្សក្នុងស្រុកបាណន់ បាន ត្អូញត្អែរអំពីការលក់ដូរចំណីអាហារ និងភេសជ្ជៈ ដែលគ្មានបទដ្ឋានអនាម័យ ត្រឹមត្រូវនៅក្នុងទីផ្សារសាលារៀន ទៅឲ្យកូនៗរបស់ពួកគាត់។ បញ្ហានេះបានធ្វើ ឲ្យកុមារជាច្រើនមានជំងឺ និងបញ្ហាសុខភាព ដែលធ្វើឲ្យពួកគេមិនបានទៅ រៀនទៀងទាត់ បន្ទាប់ពីបានបរិភោគចំណីអាហារ និងភេសជ្ជៈដែលទិញពីអ្នក លក់ក្នុងសាលារៀន។

បន្ទាប់ពីបានដឹងពីបញ្ហានេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារស្រុក បានលើកបញ្ហានេះដាក់ក្នុងរបៀបវារៈនៃកិច្ចប្រជុំប្រចាំខែរបស់ ក្រុមប្រឹក្សាស្រុក។ ក្រុមប្រឹក្សាបានពិភាក្សា និងអនុម័តលើបញ្ហាការលក់ដូរ ចំណីអាហារ និងភេសជ្ជៈគ្មានអនាម័យជាបញ្ហាអាទិភាព ដែលត្រូវធ្វើការ ដោះស្រាយ និងឆ្លើយតប។ បន្ទាប់មកក្រុមការងារមួយ ក៏ត្រូវបានបង្កើតឡើង ដើម្បីសិក្សា និងរៀបចំសំណើអំពី របៀបដោះស្រាយបញ្ហាប្រឈមនេះ។ ដោយមានការសម្របសម្រួលរបស់ទីប្រឹក្សាអភិបាលកិច្ចមូលដ្ឋានរបស់ គម្រោងអ៊ីយូដា ប្រចាំនៅស្រុកបាណន់ ក្រុមការងារនេះបានធ្វើការប្រមូលព័ត៌មានពីសិស្សានុសិស្ស មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ នាយកសាលា ក្រុមប្រឹក្សាឃុំ មណ្ឌលសុខភាព និងអ្នកលក់ដូរចំណីអាហារក្នុងសាលារៀន ដើម្បី ស្វែងយល់ អំពីស្ថានភាពបញ្ហាឲ្យបានគ្រប់ជ្រុងជ្រោយ និងរាយការណ៍ជូនក្រុមប្រឹក្សា។ ក្រុមការងារនេះក៏បានធ្វើ ទស្សនកិច្ចសិក្សាមួយ ដើម្បីសិក្សារៀនសូត្រអំពីបទពិសោធន៍ល្អៗ លើការងារគ្រប់គ្រងអនាម័យចំណីអាហារក្នុង សាលារៀនមួយនៅខេត្តសៀមរាប ដែលជាខេត្តមានព្រំប្រទល់ជាមួយខេត្តបាត់ដំបង ដើម្បីទទួលបាននូវគំនិតថ្មីៗ សម្រាប់ដោះស្រាយបញ្ហាប្រឈមនេះដោយជោគជ័យ នៅក្នុងស្រុកបាណន់របស់ខ្លួន។

ព័ត៌មានសង្ខេប៖ ស្រុកបាណន់

- ទីតាំង៖ ចំណុចកណ្តាលនៃខេត្តបាត់ដំបង
- ប្រជាពលរដ្ឋ៖ ១០៧.៥០០ នាក់ (៣៧%មានអាយុកិច្ចជាង ១៨ឆ្នាំ)
- លក្ខណៈសម្គាល់៖ ជនបទ; ប្រហែល ៣៧% ជាគ្រួសារក្រីក្រ; ២/៣ នៃប្រជាពលរដ្ឋពេញវ័យ ជាកសិករ
- ក្រុមប្រឹក្សាស្រុក៖ សមាជិក ១៧នាក់ (២នាក់ ជាស្ត្រី)



សមាជិកក្រុមប្រឹក្សាស្រុក កំពុងប្រមូលទិន្នន័យអំពី អនាម័យចំណីអាហារ និង ភេសជ្ជៈជាមួយអ្នកលក់នៅ តាមសាលាបឋមសិក្សា

ជាលទ្ធផល ក្រុមប្រឹក្សាស្រុកបានអនុម័តផែនការ និងសេចក្តីណែនាំមួយ ស្តីពីការលើកកម្ពស់អនាម័យចំណីអាហារ និងភេសជ្ជៈក្នុងសាលារៀន ដោយអនុវត្តសាកល្បងនៅក្នុងសាលាបឋមសិក្សាចំនួន ០២ គឺសាលាបឋមសិក្សាចែង មានជ័យ និងសាលាបឋមសិក្សាកន្ទី២ ក្នុងស្រុកបាណន់ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ទៅ។ សេចក្តីណែនាំនេះ នឹងត្រូវ យកទៅអនុវត្តនៅក្នុងសាលាទាំងអស់នៅទូទាំងស្រុកបាណន់ ក្រោយពីការអនុវត្តសាកល្បងនេះ។ ដំណើរការនេះ បានពង្រឹងស្វ័យភាពអភិបាលកិច្ចមូលដ្ឋាន និងបានបង្ហាញលទ្ធផលជាក់ស្តែងដែលសម្រេចបាន នៅពេលដែល

សមាជិកក្រុមប្រឹក្សាស្រុកជាស្ត្រី លើកឡើងអំពីបញ្ហាកង្វះខាត អនាម័យចំណីអាហារ នៅតាម សាលាបឋមសិក្សា នៅក្នុងកិច្ច ប្រជុំក្រុមប្រឹក្សាស្រុកបាណន់



ក្រុមប្រឹក្សាយកចិត្តទុកដាក់ស្តាប់ពីការព្រួយបារម្ភ ឬ បញ្ហារបស់ប្រជាពលរដ្ឋ និងសហការជាមួយរដ្ឋបាលរបស់ខ្លួន និងការិយាល័យជំនាញ ដើម្បីស្វែងរកដំណោះស្រាយសមស្របនៅមូលដ្ឋាន។ បន្ថែមពីលើនេះ លោក ជុំ ញ៉ូ អភិបាលស្រុកបាណន់ បានពន្យល់ថា “វគ្គប្រឹក្សាយោបល់ជាដំហានៗ ដែលផ្តល់ដោយទីប្រឹក្សានៃគម្រោងអ៊ីយូដា រួមទាំងដំណើរការប្រមូលព័ត៌មាន ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយបានជួយឲ្យមានភាពងាយស្រួលសម្រាប់ ក្រុមប្រឹក្សាស្រុក ក្នុងការធ្វើសេចក្តីសម្រេច និងសម្រាប់រដ្ឋបាលក្នុងការស្វែងយល់ និងអនុវត្តវិធានការនានា ដើម្បី កាត់បន្ថយការលក់ដូរចំណីអាហារ និងភេសជ្ជៈដែលគ្មានអនាម័យនៅក្នុងសាលារៀន”។

បញ្ហារបស់ប្រជាពលរដ្ឋត្រូវបានយកចិត្តទុកដាក់ ៖ រដ្ឋបាលស្រុកមោងឫស្សី បង្កើតឱ្យមាន «ម៉ោងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ»

ដោយបានប្រឹក្សាយោបល់ជាមួយទីប្រឹក្សាអភិបាលកិច្ចមូលដ្ឋានរបស់គម្រោង អ៊ីយូដា ក្រុមប្រឹក្សាស្រុកមោងឫស្សីបានសម្រេចបង្កើត និងដាក់ឱ្យអនុវត្តម៉ោង ពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ។ នេះជាលើកដំបូងហើយ ដែលរដ្ឋបាល ស្រុកបានបង្កើតឱ្យមានម៉ោងពិភាក្សាជាមួយប្រជាពលរដ្ឋ ដោយមិនមានបែប បទសំបុត្រដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋលើកសំណួរ និងការព្រួយបារម្ភ ឬ បញ្ហារបស់ខ្លួន ដើម្បីពិភាក្សា ជាមួយរដ្ឋបាលមូលដ្ឋាន។ ប្រជាពលរដ្ឋ អាច លើកយកបញ្ហាផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ និងបញ្ហារួម មកពិភាក្សាជាមួយ រដ្ឋបាលមូលដ្ឋានរបស់ខ្លួន ក្នុងពេលម៉ោងពិគ្រោះយោបល់ជាមួយប្រជាពល- រដ្ឋនៅរៀងរាល់ពីរសប្តាហ៍ម្តង។ ប្រតិទិនសម្រាប់ម៉ោងពិគ្រោះយោបល់ជា មួយ ប្រជាពលរដ្ឋត្រូវបានរៀបចំជាមុនសម្រាប់មួយឆ្នាំ ដើម្បីផ្តល់លទ្ធភាពឱ្យ ប្រជាពលរដ្ឋ អាចរៀបចំផែនការចូលរួមរបស់ខ្លួនជាមុន។

ព័ត៌មានសង្ខេប៖ ស្រុកមោងឫស្សី

- ទីតាំង៖ ប៉ែកអាគ្នេយ៍នៃខេត្តបាត់ដំបង តាមបណ្តោយ ផ្លូវជាតិលេខ ៥
- ប្រជាពលរដ្ឋ៖ ១៣០.៣០០នាក់ (៤០% មានអាយុតិចជាង ១៨ឆ្នាំ)
- លក្ខណៈសម្គាល់៖ ទីក្រុង; ៣១% ជាគ្រួសារក្រីក្រ; ២/៣ នៃប្រជាពលរដ្ឋពេញវ័យ ជាកសិករ
- ក្រុមប្រឹក្សាស្រុក៖ សមាជិក ១៩នាក់ (៣នាក់ ជាស្ត្រី)



ប្រជាពលរដ្ឋក្នុងអំឡុងពេល ម៉ោងពិគ្រោះយោបល់ជាមួយ ប្រជាពលរដ្ឋលើកដំបូងក្នុង ស្រុកមោងឫស្សី

សកម្មភាពនេះ ជួយឱ្យសមាជិកក្រុមប្រឹក្សាស្រុកមោងឫស្សី ផ្តល់សេវាកាន់តែប្រសើរដល់ប្រជាពលរដ្ឋ និងបំពេញ តួនាទីរបស់ខ្លួនបានពេញលេញក្នុងនាមជាតំណាងដែលត្រូវបានប្រជាពលរដ្ឋបោះឆ្នោតឱ្យ។ លោក កែវ សារីន់ ប្រធានក្រុមប្រឹក្សាស្រុកមោងឫស្សី បានមានប្រសាសន៍ថា៖ «ម៉ោងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ គឺជា វិធីសាស្ត្រដ៏មានសារៈសំខាន់មួយ សម្រាប់លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ប្រមូលព័ត៌មានពីប្រជាពលរដ្ឋ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ក្នុងអំឡុងពេលម៉ោងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋលើកដំបូង ដែលបានធ្វើនៅក្នុងខែមករា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានចែករំលែក យ៉ាងល្អិតល្អន់អំពីគំនិតយោបល់ ការព្រួយ បារម្ភ និងទស្សនៈរបស់ពួកគាត់អំពីបញ្ហាទឹកជំនន់ដែលកំពុងកើតឡើងនៅក្នុងភូមិ និងអំពីតម្រូវការហេដ្ឋារចនា- សម្ព័ន្ធផ្លូវថ្នល់កាន់តែប្រសើរជាងមុន។»

បងប្រតិទិនសម្រាប់ម៉ោង
ពិគ្រោះយោបល់ជាមួយ
ប្រជាពលរដ្ឋក្នុងស្រុក
មោងឫស្សីឆ្នាំ២០១៨
ត្រូវបានបង្ហាញដោយ
សមាជិកក្រុមប្រឹក្សាស្រុក
ប្រជាពលរដ្ឋ និងតំណាង
របស់គម្រោងអឺរ៉ុប
ដែលបានចូលរួមក្នុងម៉ោង
ពិគ្រោះយោបល់លើកទី១



កាលវិភាគ
សម្រាប់ជូនពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋរបស់ក្រុមប្រឹក្សាស្រុកមោងឫស្សី ឆ្នាំ២០១៨

ខែ	មករា		កុម្ភៈ		មីនា		មេសា		ឧសភា		មិថុនា		មកទទួលខុសត្រូវ
ថ្ងៃ	ពុធ	ច័ន្ទ	ព្រហស្បតិ៍	ច័ន្ទ	សុក្រ	ព្រហស្បតិ៍	អង្គារ	ច័ន្ទ	ពុធ	ច័ន្ទ	ច័ន្ទ	សុក្រ	
ឆ្នាំ	03/01/18	29/01/18	01/02/18	26/02/18	02/03/18	29/03/18	03/04/18	30/04/18	02/05/18	29/05/18	04/06/18	29/06/18	លោក ឌុំ វិធីយ លោក អុក ឈឿត លោកស្រី កាត់សំណាង លោក ពេជ ម៉ាឡុ
ម៉ោង	08:00-10:00	2:00-5:00	08:00-10:00	2:00-5:00	08:00-10:00	2:00-5:00	08:00-10:00	2:00-5:00	08:00-10:00	2:00-5:00	08:00-10:00	2:00-5:00	

ខែ	កក្កដា		សីហា		កញ្ញា		តុលា		វិច្ឆិកា		ធ្នូ		មកទទួលខុសត្រូវ
ថ្ងៃ	ច័ន្ទ	ច័ន្ទ	ពុធ	សុក្រ	ច័ន្ទ	សុក្រ	អង្គារ	ពុធ	ព្រហស្បតិ៍	សុក្រ	ច័ន្ទ	ច័ន្ទ	
ឆ្នាំ	02/07/18	30/07/18	01/08/18	31/08/18	03/09/18	28/09/18	02/10/18	31/10/18	01/11/18	30/11/18	03/12/18	31/12/18	លោក ឌុំ វិធីយ លោក អុក ឈឿត លោកស្រី កាត់សំណាង លោក ពេជ ម៉ាឡុ
ម៉ោង	08:00-10:00	2:00-5:00	08:00-10:00	2:00-5:00	08:00-10:00	2:00-5:00	08:00-10:00	2:00-5:00	08:00-10:00	2:00-5:00	08:00-10:00	2:00-5:00	

- > កាលវិភាគសម្រាប់ជូនពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋរបស់ក្រុមប្រឹក្សាស្រុកមោងឫស្សី ត្រូវបានអនុម័តក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី២ ឆ្នាំទី៨ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៧
- > **ឆាលសំណាង** ៖ ១.ប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការប្រស្រ័យទាក់ទងជាមួយក្រុមប្រឹក្សា , ២.ផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋដើម្បីពិភាក្សាជាមួយក្រុមប្រឹក្សាអំពីកិច្ចការដែលពួកគេចង់បានរបស់ប្រជាពលរដ្ឋទូទាំង
៣.គ.សាងសង់ទុកចិត្តដល់ប្រជាពលរដ្ឋក្រោមការដឹកនាំជាមួយនិងប្រជាពលរដ្ឋ ។



សិស្សានុសិស្ស មានសុខភាពល្អប្រសើរជាងមុន តាមរយៈការលាងសម្អាតដៃ នៅតាមសាលាបឋមសិក្សាក្នុងស្រុកគាស់ក្រឡ

កាលពីមុន មានសិស្សានុសិស្សជាច្រើនក្នុងស្រុកគាស់ក្រឡ ជួបបញ្ហាសុខភាព ដោយសារកង្វះអនាម័យ នៅពេលដែលពួកគេនៅសាលារៀនជារៀងរាល់ថ្ងៃ។ ដោយសារមតិពិសិដ្ឋ និងគ្រូបង្រៀន មិនអាចទទួលយកស្ថានភាពបែបនេះបន្តទៀតបាន ពួកគាត់បានស្នើសុំអន្តរាគមន៍ និងការគាំទ្រពីសមាជិកក្រុមប្រឹក្សាស្រុក។ ក្រុមប្រឹក្សាបានឆ្លើយតបភ្លាមៗ និងបានធ្វើសេចក្តីសម្រេចក្នុងកិច្ចប្រជុំប្រចាំខែរបស់ខ្លួន ដោយចាត់បញ្ជានេះជាបញ្ហាអាទិភាព និងសិក្សាអំពីលទ្ធភាពក្នុងការពង្រឹងការលាងសម្អាតដៃនៅតាមសាលាបឋមសិក្សាក្នុងស្រុកគាស់ក្រឡ។

ក្រុមការងារទទួលបន្ទុកកិច្ចការនេះត្រូវបានបង្កើតឡើង ហើយបានសិក្សា និងបានលើកសំណើជូនក្រុមប្រឹក្សាទាំងមូល អំពីដំណោះស្រាយសមស្របមួយដើម្បីកែលម្អអនាម័យបឋមនៅតាមសាលារៀន។ ទីប្រឹក្សាអភិបាលកិច្ចមូលដ្ឋាន នៃគម្រោងអ៊ីយូដា ប្រចាំស្រុកបានសម្របសម្រួលសកម្មភាពរបស់ក្រុមការងារ និងជួយអភិវឌ្ឍសមត្ថភាពរបស់ពួកគាត់បន្ថែមទៀត ដើម្បីអាចដោះស្រាយបញ្ហាអាទិភាពនេះឲ្យបានពេញលេញ។ ទស្សនកិច្ចសិក្សាទៅកាន់សាលាបឋមសិក្សាចំនួន ០២ នៅក្នុងខេត្តកំពត ត្រូវបានរៀបចំឡើង ដើម្បីឲ្យក្រុមការងារធ្វើការសិក្សាស្វែងយល់ពីគំនិតថ្មីៗ ក្នុងការសាងសង់បរិក្ខារ

ព័ត៌មានសង្ខេប៖ ស្រុកគាស់ក្រឡ

- ទីតាំង៖ ខាងត្បូងនៃខេត្តបាត់ដំបង
- ប្រជាពលរដ្ឋ៖ ៣៩.០០០នាក់ (៤៣% មានអាយុក្រីក្រ ១៨ឆ្នាំ)
- លក្ខណៈសម្គាល់៖ ជនបទ; គ្រួសារ ៤៧% ជាគ្រួសារក្រីក្រ; ២/៣ នៃប្រជាពលរដ្ឋពេញវ័យ ជាកសិករ; ក្នុងរដ្ឋប្រឹក្សា រាំងស្ងួតខ្លាំង
- ក្រុមប្រឹក្សាស្រុក៖ សមាជិក ១៣នាក់ (២នាក់ ជាស្ត្រី)



សមាជិកក្រុមការងារស្រុកគាស់ក្រឡ ធ្វើទស្សនកិច្ចសិក្សានៅខេត្តកំពតដើម្បីសិក្សាអំពីប្រភេទខុសៗគ្នានៃបរិក្ខារលាងសម្អាតដៃ ដើម្បីទទួលបានគំនិតថ្មីៗ ដើម្បីសាងសង់បរិក្ខារក្នុងសាលាបឋមសិក្សារបស់ខ្លួន

លាងសម្អាតដៃ ក្នុងស្រុកគាស់ក្រឡឲ្យបានល្អប្រសើរ។ បន្ថែមលើទស្សនកិច្ចសិក្សានេះ ក្រុមប្រឹក្សា ការិយាល័យជំនាញពាក់ព័ន្ធ និងរដ្ឋបាលស្រុកបានសហការគ្នានិងធ្វើការងារជាក្រុម ក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនតាមរយៈការរៀបចំ និង វិភាគរួមគ្នាលើជម្រើសផ្សេងៗសម្រាប់ដោះស្រាយបញ្ហាប្រឈមនេះ។ ជាលទ្ធផល សេចក្តីព្រាងសំណើគម្រោងជាក់លាក់មួយ ត្រូវបានអនុម័តសម្រេចដោយក្រុមប្រឹក្សាស្រុកគាស់ក្រឡ។

ការកសាងបរិក្ខារលាងសម្អាតដៃនៅក្នុងសាលាបឋមសិក្សា ចំនួន ០២ ដែលត្រូវបានជ្រើសរើស ត្រូវបានចាប់ផ្តើម ក្នុងខែមីនាឆ្នាំ២០១៨ដោយប្រើប្រាស់ឧបត្ថម្ភធនដែលនឹងផ្តល់ដោយគម្រោងអឺរ៉ុប និងថវិកាបដិភាគរបស់ស្រុក។ លោក អ៊ូច រ៉េត ប្រធានក្រុមប្រឹក្សាស្រុកគាស់ក្រឡ ដែលមានអាយុ ៦០ឆ្នាំ បានបូកសរុបការងារដែលក្រុមការងារ បានបំពេញ ដោយបានគូសបញ្ជាក់ថា៖ “ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ ព្រោះដំណើរទស្សនកិច្ចសិក្សា សម្រេចបានលទ្ធផលលើសពីការរំពឹងទុករបស់ខ្ញុំ។ យើងមានឱកាសបានពិភាក្សាជាមួយអ្នកពាក់ព័ន្ធ និងអាជ្ញាធរ

សកម្មភាពសិស្សានុសិស្ស លាងសម្អាតដៃជាមួយនឹង បរិក្ខារលាងសម្អាតដៃថ្មី នៅ សាលាបឋមសិក្សាវឌ្ឍនវិជ្ជា ស្រុកគាស់ក្រឡ



ផ្សេងៗជាច្រើន ដែលធ្លាប់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងបញ្ហាទឹក និងអនាម័យនៅតាមសាលារៀន។ អំឡុងពេល ពិភាក្សាជាមួយពួកគាត់ យើងបានស្វែងយល់ថាតើពួកគាត់ ធ្វើការងារជាក់លាក់ និងធ្វើកិច្ចសហការ ដូចម្តេចខ្លះ ដើម្បីឲ្យប្រព័ន្ធការងាររបស់ពួកគាត់ ដំណើរការបានល្អ។ ខ្ញុំបានយល់ដឹងដំណើរការប្រព័ន្ធទឹក និងវិធីធ្វើអនាម័យ លាងសម្អាតដៃ ដែលបានអនុវត្តនៅតាមសាលាបឋមសិក្សាក្នុងខេត្តកំពត។ ខ្ញុំជឿជាក់ថា ទស្សនកិច្ចសិក្សានេះ ពិត ជាបានជួយខ្ញុំនិងសហការីរបស់ខ្ញុំយ៉ាងច្រើន ក្នុងការធ្វើសេចក្តីសម្រេចមួយ ដែលផ្អែកលើព័ត៌មានគ្រប់ជ្រុងជ្រោយ ពាក់ព័ន្ធនឹងការ អនុវត្តសកល្បងនូវសកម្មភាព លាងសម្អាតដៃ នៅតាមសាលាបឋមសិក្សា ដែលបានជ្រើសរើស មួយចំនួន ក្នុងស្រុកគាស់ក្រឡរបស់យើងខ្ញុំ។”


ខេត្តកណ្តាល

ក្នុងខេត្តកណ្តាល គម្រោងអ៊ីយូដា សហការជាមួយស្រុកដៃគូចំនួន ០៣ ដែលមានទីប្រឹក្សាអភិបាលកិច្ចមូលដ្ឋាន ចំនួន ០៣រូប ផ្តល់ការណែនាំ និងប្រឹក្សាយោបល់ដោយផ្ទាល់ទៅក្រុមប្រឹក្សា រដ្ឋបាល និងមន្ត្រីនៃការិយាល័យ ជំនាញ ដើម្បីកែលម្អការផ្តល់សេវាសាធារណៈ។ ទីប្រឹក្សាអភិបាលកិច្ច ០១រូប ទៀត ទទួលខុសត្រូវក្នុងការសម្រប សម្រួលកិច្ចសហការរវាងស្រុកដៃគូ ព្រមទាំងជាមួយខេត្តបាត់ដំបង និងដៃគូនានានៅថ្នាក់ជាតិ។ តាមរយៈការងារ របស់ខ្លួននៅថ្នាក់ស្រុកក្នុងខេត្តកណ្តាល គម្រោងអ៊ីយូដា បានគាំទ្រដល់៖



សមាជិកក្រុមប្រឹក្សាស្រុក ចំនួន ៤៧ នាក់ ដែលក្នុងនោះ មាន ៩ នាក់ជាស្ត្រី

ពលរដ្ឋប្រហែល ៤០០.០០០ នាក់ ដែលក្នុងនោះ ៣៩% ជាកុមារ និងក្មេងវ័យជំទង់



ដូចគ្នានឹងខេត្តបាត់ដំបងដែរ បន្ថែមលើការគាំទ្រផ្នែកបច្ចេកទេសរបស់ខ្លួន គម្រោងអ៊ីយូដា បាន និងកំពុងផ្តល់ការ ឧបត្ថម្ភធនមូលដ្ឋានដែលមានទំហំតូច ដល់ស្រុកដៃគូ សម្រាប់ផ្តល់សេវាសង្គម ដែលជាផ្នែកមួយនៃការអនុវត្ត អាណត្តិទូទៅរបស់ក្រុមប្រឹក្សា។ ក្នុងខេត្តកណ្តាល សំណើភាគច្រើនរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាអំពើហិង្សាក្នុងគ្រួសារ កង្វះខាតលើការគ្រប់គ្រងសំរាម និងសំណល់រឹងឲ្យបានត្រឹមត្រូវ និងការបំពុល បរិស្ថានដែលបណ្តាលមកពីការអនុវត្តសកម្មភាពកសិកម្មដោយមិនត្រឹមត្រូវតាមការណែនាំ។

ប្រជាពលរដ្ឋក្រុងស្រុកកៀនស្វាយ ទទួលបានខ្យល់អាគាសបរិសុទ្ធជាច្រើន បន្ទាប់ពីគ្រោះថ្នាក់ជ្រើសរើសដោយសារក្លិនស្អុយពីកសិដ្ឋានចិញ្ចឹមជ្រូក

នៅស្រុកកៀនស្វាយ នៅក្នុងឃុំកំពង់ស្វាយ ប្រជាពលរដ្ឋមួយក្រុមបានត្អូញត្អែរអំពីក្លិនស្អុយ និងការបង្ហូរកាកសំណល់លាមកជ្រូកចេញពីកសិដ្ឋានចិញ្ចឹមជ្រូកចូលក្នុងប្រឡាយសាធារណៈ។ ប្រឡាយសាធារណៈនេះជាប្រព័ន្ធផ្លូវទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងការស្រោចស្រពដំណាំស្រូវរបស់ពួកគាត់។ ការហូរចូលទឹកកខ្វក់ពីប្រឡាយនេះ បានធ្វើឲ្យដំណាំស្រូវរបស់ពួកគាត់ល្អិតដើម ប៉ុន្តែមិនទទួលបានទិន្នផលល្អនោះទេ។ កាលពីប៉ុន្មានខែមុន ក្រុមប្រឹក្សាស្រុកបានដោះស្រាយបញ្ហានេះប្រកបដោយភាពជោគជ័យ។ ដូច្នេះ បន្ទាប់ពីរងគ្រោះអស់រយៈពេលយ៉ាងយូរពីកសិដ្ឋានចិញ្ចឹមជ្រូក ប្រជាពលរដ្ឋបានទទួលខ្យល់អាគាសបរិសុទ្ធ និងវាលស្រែស្រស់ស្អាតវិញនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ព័ត៌មានសង្ខេប៖ ស្រុកកៀនស្វាយ

-  ទីតាំង៖ ខាងកើតនៃខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ១
-  ប្រជាពលរដ្ឋ៖ ១១៨.៧៦៧នាក់ (៣១% ជាស្ត្រី; ៣៤.១% មានអាយុតិចជាង ១៨ឆ្នាំ និង ៨% មានអាយុច្រើនជាង ៦០ឆ្នាំ)
-  លក្ខណៈសម្គាល់៖ ទីក្រុង; ១៧% ជាគ្រួសារក្រីក្រ; ប្រជាពលរដ្ឋពេញវ័យភាគច្រើន ជាកសិករ និងកម្មកររោងចក្រ
-  ក្រុមប្រឹក្សាស្រុក៖ សមាជិក ១៩នាក់ (៣នាក់ ជាស្ត្រី)

តើមានអ្វីខ្លះកើតឡើង?

ដោយសារប្រជាពលរដ្ឋមិនអាចដោះស្រាយបញ្ហាជាមួយម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកដោយខ្លួនឯងបាន ពួកគាត់បានស្នើសុំឲ្យក្រុមប្រឹក្សាស្រុកជួយធ្វើអន្តរាគមន៍។ ដោយមានការសម្របសម្រួលរបស់ទីប្រឹក្សាអភិបាលកិច្ចមូលដ្ឋានរបស់គម្រោងអ៊ីយូដា រដ្ឋបាលមូលដ្ឋាន និងសមាជិកក្រុមប្រឹក្សាស្រុកកៀនស្វាយ បានទទួលយកបញ្ហានេះមកពិភាក្សា នៅក្នុងកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សា។ បន្ទាប់ពីបញ្ហានេះត្រូវបានចាត់ជាបញ្ហាអាទិភាព ក្រុមប្រឹក្សាស្រុកបានបង្កើតក្រុមការងារមួយ ដែលមានតំណាងមកពីការិយាល័យជំនាញផ្នែកបរិស្ថាន និងកសិកម្ម ពេទ្យសត្វនៅមូលដ្ឋាន និងអភិបាលរងស្រុក។ ក្រុមការងារបានធ្វើការសិក្សាលើករណីនេះ ហើយបានធ្វើការចរចាជាមួយម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក។ ជាដំបូង សមាជិកក្រុមការងារមានការរារាំងក្នុងការចរចាជាមួយម្ចាស់កសិដ្ឋាន ដោយសារគាត់មានតួនាទីដ៏មានឥទ្ធិពលនៅក្នុងស្រុក។ ប៉ុន្តែ បន្ទាប់ពីមានការចរចាជាបន្តបន្ទាប់ និងការពន្យល់របស់ក្រុមការងារអំពីសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការរស់នៅជាមួយនឹងបរិស្ថានស្អាតម្ចាស់កសិដ្ឋានបានយល់ព្រមចុះកិច្ចសន្យា



ប្រឹក្សារបស់គម្រោង អ៊ីយូដា ក្នុងពេលផ្តល់ប្រឹក្សាយោបល់ដល់មន្ត្រី និង សមាជិកក្រុមប្រឹក្សាស្រុក ស្តីពីជម្រើសនានាសម្រាប់ដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន

ម្ចាស់កសិដ្ឋាន បានអនុវត្តដំហាននានាដើម្បីលុបបំបាត់ក្លិនស្អុយ និងបញ្ឈប់ការបង្ហូរលាមកជ្រូកចូលទៅក្នុង ប្រឡាយសាធារណៈ។ បច្ចុប្បន្ន គាត់កំពុងស្តារប្រឡាយជាលើកទី២ ដោយសារប្រឡាយនេះ ត្រូវបានចាក់បំពេញ ទៅដោយកាកសំណល់ ដែលប្រជាពលរដ្ឋបានបោះចូលក្នុងប្រឡាយដោយគ្មានការគ្រប់គ្រង និងដីថ្មីដែលហូរចូល មកជាមួយនឹងទឹកភ្លៀង។ ប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយ បានឲ្យតម្លៃខ្ពស់លើការខិតខំប្រឹងប្រែងរបស់រដ្ឋបាល មូលដ្ឋាន និងមានក្តីសោមនស្សដែលបញ្ហារបស់ពួកគាត់ ត្រូវបានយកចិត្តទុកដាក់ និងដោះស្រាយដោយជោគជ័យ។



ប្រឡាយបង្ហូរទឹកដែលរងការ ប៉ះពាល់មុនពេល និងអំឡុង ពេលស្តារឡើងវិញ



ទន្ទឹមនឹងនេះ សមាជិកក្រុមប្រឹក្សាក៏ពេញចិត្តដែលបានបម្រើប្រជាពលរដ្ឋរបស់ខ្លួនកាន់តែប្រសើរ ព្រមទាំងបាន បង្ហាញនូវភាពជាម្ចាស់លើបញ្ហាប្រឈមដែលប្រជាពលរដ្ឋរបស់ខ្លួនជួបប្រទះ។ ការសម្របសម្រួលល្អរវាងការិយាល័យជំនាញថ្នាក់ស្រុក រដ្ឋបាលស្រុក និងក្រុមប្រឹក្សាស្រុក បាននាំមកនូវភាពជោគជ័យនៃការផ្តួចផ្តើមគំនិត និង បានបង្ហាញដល់មន្ត្រីទាំងអស់ថា ការចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងមូលដ្ឋានរួមគ្នា ក្នុងការផ្តល់សេវាកាន់តែល្អ នាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។

ការគ្រប់គ្រងសំរាម និងសំណល់រឹង ជំនួសឱ្យការបោះសំរាមដោយគ្មានការគ្រប់គ្រង - រដ្ឋបាលស្រុកលើកដែកសម្រេចចិត្តធ្វើជាស្រុក ដែលគ្រប់គ្រងសំរាមបានល្អប្រសើរ

ព័ត៌មានសង្ខេប៖ ស្រុកលើកដែក

-  ទីតាំង៖ ប៉ែកអាគ្នេយ៍នៃខេត្តកណ្តាល ព្រំប្រទល់វៀតណាម
-  ប្រជាពលរដ្ឋ៖ ៦២.៣៥២នាក់ (៥១.៤% ជាស្ត្រី; ៣២.២% មានអាយុក្រីក្រជាង ១៤ឆ្នាំ និង ៩.១% មានអាយុច្រើនជាង ៦០ឆ្នាំ)
-  លក្ខណៈសម្គាល់៖ ជនបទ; ១៦.២% ជាគ្រួសារក្រីក្រ; ប្រជាពលរដ្ឋពេញវ័យភាគច្រើន ជាកសិករ
-  ក្រុមប្រឹក្សាស្រុក៖ សមាជិក ១៥នាក់ (៤នាក់ ជាស្ត្រី)

អ្នកភូមិបានបំពុលបរិស្ថានដោយសំរាម អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារការខ្វះខាតប្រព័ន្ធគ្រប់គ្រង និងប្រមូលសំរាមត្រឹមត្រូវ។ ប្រជាពលរដ្ឋមួយចំនួន ជាពិសេសអ្នកដែលរស់នៅក្នុងទីប្រជុំជន និងអ្នកចំណូលស្រុករស់នៅតាមដងផ្លូវជាតិលេខ១ មិនយកចិត្តទុកដាក់លើបរិស្ថានក្នុងស្រុក និងយកសំរាមរបស់ខ្លួនទៅបោះចោលនៅទីសាធារណៈ ដែលបញ្ហានេះ បានធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ គួញត្រូវអំពើក្លិន និងសំរាមដែលធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាព និងលក្ខខណ្ឌរស់នៅរបស់ពួកគាត់។

បន្ទាប់ពីបានសង្កេតអស់រយៈពេលជាយូរ ក្រុមប្រឹក្សាស្រុកមិនអាចទទួលយកស្ថានភាពបែបនេះបន្តទៀតបាន ហើយដោយមានការសម្របសម្រួលពីគម្រោងអីយូដា ក្រុមប្រឹក្សាបានសម្រេចចិត្តអនុវត្តសកម្មភាពមួយចំនួន ដោយ

ផ្ដោតលើការបង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងប្រកបដោយប្រសិទ្ធភាពនៅក្នុងស្រុក។

ក្នុងកិច្ចប្រជុំប្រចាំខែមួយរបស់ខ្លួន ក្រុមប្រឹក្សាស្រុកបានចាត់បញ្ហានេះជាអាទិភាពខ្ពស់មួយក្នុងរបៀបវារៈរបស់ខ្លួន និងបានរៀបចំផែនការដើម្បីដោះស្រាយបញ្ហានេះ។ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីថ្នាក់ខេត្ត និងការផ្តល់ប្រឹក្សាបច្ចេកទេសរបស់ទីប្រឹក្សារអភិបាលកិច្ចមូលដ្ឋាននៃគម្រោងអីយូដា នីតិវិធីគ្រប់គ្រងសំរាម និងសំណល់រឹង

ក្រុមប្រឹក្សាស្រុកលើកដែក ធ្វើសេចក្តីសម្រេចក្នុងកិច្ចប្រជុំប្រចាំខែរបស់ខ្លួនដើម្បីគ្រប់គ្រងការបោះចោលសំរាមតាមទីសាធារណៈ



និងផែនការសកម្មភាព ត្រូវបានរៀបចំឡើង។ សកម្មភាពទាំងនោះ រួមមាន កិច្ចប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុង ការលើកកម្ពស់ការយល់ដឹងទូទៅ អំពីផលប៉ះពាល់ជាអវិជ្ជមាននៃការមិនបានត្រួតពិនិត្យលើការបោះចោលសំរាម ការចាក់ផ្សាយសារជាសម្លេង និងការដាក់ផ្ទាំងប៉ាណូ ឬផ្ទាំងបំរាមស្តីពីការដាក់ពិន័យនិងការដាក់ទោសទណ្ឌលើការ

ការចុះពិនិត្យមើលទីតាំងចាក់ សំរាមដែលនឹងត្រូវសម្អាតក្នុង ពេលឆាប់ៗខាងមុខ។



បោះចោលសំរាមតាមអនុក្រឹត្យ ១១៣ ការចែកចាយផងសំរាមក្នុងទីតាំងគោលដៅ (ជាពិសេស នៅទីសាធារណៈ) ដើម្បីចៀសវាងការបោះចោលសំរាមផ្តេសផ្តាស់ និងការរៀបចំកិច្ចប្រជុំប្រចាំខែរបស់គណៈកម្មការគ្រប់គ្រងសំរាម និងសំណល់រឹងរបស់ស្រុក ដើម្បីពិភាក្សា និងពិនិត្យតាមដានលើការអនុវត្តការគ្រប់គ្រងសំរាមប្រកបដោយចីរភាព នៅតាមផ្ទះសំបែង និងទីសាធារណៈក្នុងឃុំគោលដៅចំនួនបីនៅក្នុងស្រុក។ សកម្មភាពទាំងនេះ នឹងជួយពង្រឹង សមត្ថភាពដល់អាជ្ញាធរមូលដ្ឋាន និងអ្នកទទួលបន្ទុកប្រមូលសំរាមក្នុងមូលដ្ឋាន ឲ្យចេះសហការគ្នាកាន់តែប្រសើរ ជាងមុន ដើម្បីកែលម្អលើការងារផ្តល់សេវាបច្ចុប្បន្ន ពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម និងសំណល់រឹងនៅមូលដ្ឋាន។ ប្រជាពលរដ្ឋក្នុងឃុំគោលដៅនៃស្រុកលើកដែក មានការរំពឹងទុកជាវិជ្ជមានសម្រាប់ពេលអនាគតថា មិនយូរទៀតទេ ស្ថានភាពបរិស្ថានក្នុងស្រុកលើកដែក នឹងល្អប្រសើរជាងមុន ហើយការបោះចោលសំរាមតាមដងផ្លូវសំខាន់ៗ នឹង ត្រូវកាត់បន្ថយ។

បោះពុម្ពដោយ៖

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាស៊ីម៉ង់ (GIZ)

ការិយាល័យកណ្តាល

ទីក្រុងបុន និងអ៊ិចប៊ិន ប្រទេសអាស៊ីម៉ង់

គម្រោងសហភាពអឺរ៉ុប សម្រាប់គាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (អឺយូដា)

ការិយាល័យនៅភ្នំពេញ

ផ្ទះលេខ១៦៤ អេ ផ្លូវ២៧៨ សង្កាត់បឹងកេងកង ១

រាជាធានីភ្នំពេញ ប្រទេសកម្ពុជា

ទូរស័ព្ទលេខ៖ + ៨៥៥ ២៣ ២១ ៦៧ ៥៦

ការិយាល័យនៅខេត្តបាត់ដំបង

សាលាខេត្តបាត់ដំបង

ផ្លូវលេខ ១ ទល់មុខស្ពានចាស់

ខេត្តបាត់ដំបង ប្រទេសកម្ពុជា

ទូរស័ព្ទលេខ៖ + ៨៥៥ ៩៣ ៧៣១ ២៦២

Facebook: <https://www.facebook.com/eudarproject>

Website: www.giz.de

www.eeas.europa.eu/cambodia

www.bmz.de/en/index.html

ទទួលខុសត្រូវដោយ៖ លោកស្រី Maraille Goergen

maraille.goergen@giz.de

រូបថតដោយ៖

គម្របមុខ ទំព័រទី៣ និងទំព័រទី១៤៖ លោក Miguel Jerónimo
ទំព័រផ្សេងទៀត៖ អឺយូដា

ធ្វើបច្ចុប្បន្នភាព ខែកក្កដា ឆ្នាំ ២០១៨

កម្មវិធីត្រូវបានផ្តល់មូលនិធិរួមគ្នាដោយសហភាពអឺរ៉ុប និងក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៅសហព័ន្ធអាស៊ីម៉ង់ (BMZ)។ ខ្លឹមសារក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់កម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល និងមិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់សហភាពអឺរ៉ុបឡើយ។



Co-funded by European Union



EU DAR
European Union Project for Decentralisation and Administrative Reform